



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គណៈកម្មការមូលបត្រកម្ពុជា



ព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រ

Securities Trading Statistical Bulletin

ប្រចាំត្រីមាសទី២ ឆ្នាំ២០២០

នាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ



អារម្ភកថា



រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥ ដែលមានគោលដៅសម្រេចឱ្យបាននូវប្រព័ន្ធហិរញ្ញវត្ថុមួយប្រកបដោយប្រសិទ្ធភាព ដោយផ្អែកលើគោលការណ៍ទីផ្សារ ហើយមានលក្ខណៈពិពិធភាព ភាពរឹងមាំ និងបរិយាប័ន្ន ដែលផ្តល់លទ្ធភាពទូលំទូលាយក្នុងការបំពេញតម្រូវការសេវាហិរញ្ញវត្ថុនៅក្នុងប្រទេស ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងប្រសិទ្ធភាព កាត់បន្ថយភាពក្រីក្រ បង្កើនចំណូលរបស់ប្រជាជន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងតំបន់។

ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥ គណៈកម្មការមូលបត្រកម្ពុជា (**គ.ម.ក.**) ដែលជានិយ័តករមូលបត្រ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៨ ក្រោមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន បានដាក់ចេញនូវកម្មវិធី និងគោលនយោបាយដែលផ្តល់ភាពងាយស្រួលចំពោះការចូលរួមក្នុងទីផ្សារមូលបត្រ ការធ្វើឱ្យប្រសើរឡើងចំពោះការលើកទឹកចិត្តការចូលរួមនៅក្នុងទីផ្សារមូលបត្រ ការជំរុញស្ថេរភាព និងទំនុកចិត្តក្នុងទីផ្សារ និងបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាំទ្រទីផ្សារមូលធន។ ក្នុងនោះដែរ ដើម្បីជំរុញស្ថេរភាព និងទំនុកចិត្តក្នុងទីផ្សារ **គ.ម.ក.** នឹងបន្តអនុវត្តកម្មវិធីបណ្តុះបណ្តាលវិនិយោគិន និងបញ្ជ្រាបការយល់ដឹងដល់សាធារណជនដោយសហការជាមួយស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ព្រមទាំងលើកកម្ពស់ការផ្សព្វផ្សាយអំពីទីផ្សារមូលធនជូនសាធារណជន។

ព្រឹត្តិបត្រទិន្នន័យជួញដូរមូលបត្រ ត្រូវបានរៀបរៀង និងបោះផ្សាយជាទៀងទាត់ រៀងរាល់មួយត្រីមាសម្តង ដោយផ្អែកលើទិន្នន័យជួញដូរមូលបត្រជាក់ស្តែងនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (**ផ.ម.ក.**) ដែលជាទីផ្សារប្រតិស្តុតទទួលបានការអនុញ្ញាតពី **គ.ម.ក.**។ ព្រឹត្តិបត្រនេះ មានគោលបំណងផ្សព្វផ្សាយជូនសាធារណជនដើម្បីជ្រាប និងយល់ដឹងអំពីសកម្មភាពជួញដូរមូលបត្រនៅ **ផ.ម.ក.**។ ក្នុងនោះដែរ ដើម្បីផ្តល់ភាពងាយស្រួលជូនអ្នកអាន ព្រឹត្តិបត្រនេះត្រូវបានបែងចែកជាផ្នែក ដូចជា៖ សេចក្តីផ្តើម, សង្ខេបពីការជួញដូរភាគហ៊ុន និងសញ្ញាបណ្ណ របស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ ដែលបង្ហាញពីទិន្នន័យនិន្នាការថ្លៃ និងការចូលរួមរបស់វិនិយោគិនតាមប្រភេទមូលបត្រនីមួយៗ និងសន្និដ្ឋាន។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វិនិយោគិន សាធារណជន ស្ថាប័នស្រាវជ្រាវ អ្នកវិភាគឯករាជ្យ និងតួអង្គ ពាក់ព័ន្ធផ្សេងទៀត នឹងយកទិន្នន័យដែលមាននៅក្នុងព្រឹត្តិបត្រនេះ ទៅប្រើប្រាស់ ឬវិភាគប្រកបដោយ វិជ្ជាជីវៈ និងមានក្រមសីលធម៌ ជៀសវាងការបកស្រាយខុសពីខ្លឹមសារពិត ដែលអាចនាំឱ្យសាធារណ- ជនមានការភ័ន្តច្រឡំ និងអាចធ្វើឱ្យមានខាតបង់ដល់វិនិយោគិន។

ទន្ទឹមនឹងនេះ ខ្ញុំជឿជាក់ថា ព្រឹត្តិបត្រនេះ នឹងទទួលបានការគាំទ្រពីប្រិយមិត្តអ្នកអានទាំងអស់ ហើយ គ.ម.ក. សូមស្វាគមន៍នូវរាល់មតិយោបល់ក្នុងន័យស្ថាបនា ដើម្បីកែលម្អព្រឹត្តិបត្រក្រោយៗទៀត ឱ្យកាន់តែប្រសើរថែមទៀត។

ជាចុងក្រោយ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្តីជូនដល់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រិយមិត្តអ្នកអានទាំងអស់ សូមប្រកបតែសេចក្តីសុខ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃពុធ ៨ ខែសីហា ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤

រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០



[Handwritten signature in blue ink]
ស៊ី សុជាតិ

អារម្ភកថា.....	i
បញ្ជីតារាង.....	iv
១.-សេចក្តីផ្តើម.....	១
១.១.-ទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្រកម្ពុជា.....	១
១.២.-សន្ទស្សន៍ ផ.ម.ក.....	២
១.៣.-ចំនួនបញ្ជាទិញ-លក់.....	៣
១.៤.-ការចូលរួមជួញដូរមូលបត្រកម្ពុជាសម្រាប់វិនិយោគិន.....	៣
២.-សកម្មភាពជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្ពុជា.....	៤
២.១.-ភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA).....	៤
២.២.-ភាគហ៊ុនរបស់ក្រុមហ៊ុន ហ្គេន ជិន អ៊ិនវេសមេនស៊ី (ខេមបូឌា) ភីអិលស៊ី (GTI).....	៦
២.៣.-ភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុង (PPAP).....	៨
២.៤.-ភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុងអេសអ៊ីហ្សិត ភីអិលស៊ី (PPSP).....	១០
២.៥.-ភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS).....	១២
២.៦.-ភាគហ៊ុនរបស់ធនាគារអេស៊ីលីដាភីអិលស៊ី (ABC).....	១៤
៣.-សកម្មភាពជួញដូរសញ្ញាបណ្ណរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុល.....	១៦
៣.១.-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត (HKL).....	១៦
៣.២.-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី (LOLC).....	១៦
៣.៣.-ធនាគារ វឌ្ឍនៈ អាស៊ីចំកាត់ (ABA).....	១៦
៣.៤.-ធនាគារ ភ្នំពេញពាណិជ្ជ (PPCB23A).....	១៧
៣.៥.-ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) (RMAC25A).....	១៧
៣.៦.-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាក់សាក់ (PRA23A).....	១៨

ឧបសម្ព័ន្ធ១÷ ព័ត៌មានសង្ខេបរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ.....	២១
ឧបសម្ព័ន្ធ២÷ ព័ត៌មានសង្ខេបរបស់មូលបត្របំណុលដែលបានចុះបញ្ជីលក់.....	២៣
ឧបសម្ព័ន្ធ៣÷ ព័ត៌មានសង្ខេបរបស់ក្រុមហ៊ុនមូលបត្រ.....	២៦

បញ្ជីក្រាហ្វិច

ក្រាហ្វិច 1.- ទំហំជួញដូររបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ (គិតជាភាគរយ).....	២
ក្រាហ្វិច 2.- សន្ទស្សន៍ ផ.ម.ក. និងទំហំជួញដូរសរុប	២
ក្រាហ្វិច 3.- ចំនួនបញ្ជាទិញ-លក់ភាគហ៊ុនចុះបញ្ជីរបស់វិនិយោគិន	៣
ក្រាហ្វិច 4.- ការចូលរួមដាក់បញ្ជាទិញ-លក់របស់វិនិយោគិនខ្មែរ និងបរទេស.....	៣
ក្រាហ្វិច 5.- ថ្លៃភាគហ៊ុនធៀបនឹងទំហំជួញដូររបស់ភាគហ៊ុន PWSA.....	៤
ក្រាហ្វិច 6.- បញ្ជាទិញ-លក់ភាគហ៊ុន PWSA តាមប្រភេទវិនិយោគិន.....	៥
ក្រាហ្វិច 7.- ថ្លៃភាគហ៊ុនធៀបនឹងទំហំជួញដូររបស់ភាគហ៊ុន GTI	៦
ក្រាហ្វិច 8.- បញ្ជាទិញ-លក់ភាគហ៊ុន GTI តាមប្រភេទវិនិយោគិន.....	៧
ក្រាហ្វិច 9.- ថ្លៃភាគហ៊ុនធៀបនឹងទំហំជួញដូររបស់ភាគហ៊ុន PPAP	៨
ក្រាហ្វិច 10.- បញ្ជាទិញ-លក់ភាគហ៊ុន PPAP តាមប្រភេទវិនិយោគិន.....	៩
ក្រាហ្វិច 11.- ថ្លៃភាគហ៊ុនធៀបនឹងទំហំជួញដូររបស់ភាគហ៊ុន PPSP	១០
ក្រាហ្វិច 12.- បញ្ជាទិញ-លក់ភាគហ៊ុន PPSP តាមប្រភេទវិនិយោគិន	១១
ក្រាហ្វិច 13.- ថ្លៃភាគហ៊ុនធៀបនឹងទំហំជួញដូររបស់ភាគហ៊ុន PAS.....	១២
ក្រាហ្វិច 14.- បញ្ជាទិញ-លក់ភាគហ៊ុន PAS តាមប្រភេទវិនិយោគិន.....	១៣
ក្រាហ្វិច 15.- ថ្លៃភាគហ៊ុនធៀបនឹងទំហំជួញដូររបស់ភាគហ៊ុន ABC.....	១៤
ក្រាហ្វិច 16.- បញ្ជាទិញ-លក់ភាគហ៊ុន ABC តាមប្រភេទវិនិយោគិន.....	១៥

បញ្ជីតារាង

តារាង 1.- ទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្រកម្មសិទ្ធិ.....	១
តារាង 2.- ទិដ្ឋភាពទូទៅនៃការជួញដូរភាគហ៊ុន PWSA	៤

តារាង 3.- ទិដ្ឋភាពទូទៅនៃការជួញដូរភាគហ៊ុន GTI	៦
តារាង 4.- ទិដ្ឋភាពទូទៅនៃការជួញដូរភាគហ៊ុន PPAP	៨
តារាង 5.- ទិដ្ឋភាពទូទៅនៃការជួញដូរភាគហ៊ុន PPSP.....	១០
តារាង 6.- ទិដ្ឋភាពទូទៅនៃការជួញដូរភាគហ៊ុន PAS	១២
តារាង 7.- ទិដ្ឋភាពទូទៅនៃការជួញដូរភាគហ៊ុន ABC.....	១៤



១.-សេចក្តីផ្តើម

១.១.-ទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្រកម្ពុជា

ទំហំមូលធនបន្ថែមកម្មវិធីផ្សារសរុប (Market Cap.) នៅចុងត្រីមាសទី២ ឆ្នាំ២០២០ មានតម្លៃ ១០.២៦១.៤៥៥ លានរៀល (ប្រហែល ២.៥០៧ លានដុល្លារសហរដ្ឋអាមេរិក^១)។ ក្នុងត្រីមាសទី២ ឆ្នាំ២០២០ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៣.៧០៦.៩៤៥ ភាគហ៊ុន បានកើនឡើងប្រមាណ ៥៦១% ប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០ ដែលមានបរិមាណជួញដូរសរុបចំនួន ៥៦០.៤៧៩ ភាគហ៊ុន។ តម្លៃជួញដូរមូលបត្រសរុបមានតម្លៃប្រហែល ៦៦.២៩៥ លានរៀល (ប្រហែល ១៦,២០ លានដុល្លារសហរដ្ឋអាមេរិក) បានកើនឡើងប្រមាណ ១.៦០០% ប្រៀបធៀបជាមួយនឹងត្រីមាសទី១ ឆ្នាំ២០២០។ ចំពោះទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ មានចំនួន ៦១.៧៨២ ភាគហ៊ុន ដែលមានតម្លៃប្រមាណ ១.១០៥ លានរៀល (ប្រហែលនឹង ២៦៩.៩៥ ពាន់ដុល្លារសហរដ្ឋអាមេរិក)។ ចំណែកឯបញ្ជាទិញមានចំនួន ៩,២១ លានភាគហ៊ុន ខណៈដែលបញ្ជាលក់មានចំនួន ១០,២១ លានភាគហ៊ុន ដែលបញ្ជាទិញកើនឡើងចំនួន ១៤៥% និងបញ្ជាលក់កើនឡើងចំនួន ១៦៥% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០។


តារាង 1.- ទិដ្ឋភាពទូទៅនៃការជួញដូរមូលបត្រកម្ពុជា

ទិដ្ឋភាពទូទៅនៃ ទីផ្សារ	ត្រី មាសទី ១	ត្រី មាសទី ២	បម្រែបម្រួល
ថ្ងៃជួញដូរ	62	60	-3%
ចំនួនភាគហ៊ុនចុះបញ្ជីសរុប (លាន ភាគហ៊ុន)	305.30	738.47	142%
មូលធនបន្ថែមកម្មវិធីផ្សារ (លាន រៀល)	2,175,558	10,261,455	372%
មូលធនបន្ថែមកម្មវិធីផ្សារ (លាន ដុល្លារអាមេរិក)	544	2,507	
បរិមាណបញ្ជាទិញ (លាន ភាគហ៊ុន)	3.76	9.21	145%
បរិមាណបញ្ជាលក់ (លាន ភាគហ៊ុន)	3.86	10.21	165%
ទំហំជួញដូរ (លាន ភាគហ៊ុន)	0.56	3.71	561%
ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ (ភាគហ៊ុន)	9,040	61,782	
តម្លៃជួញដូរ (លាន រៀល)	3,899	66,295	1600%
តម្លៃជួញដូរ (លាន ដុល្លារអាមេរិក)	0.97	16.20	
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (លាន រៀល)	62.89	1,105	1657%
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (ដុល្លារអាមេរិក)	15,723	269,954	
សន្ទស្សន៍ ផ . ម. ក. (សន្ទស្សន៍ បិទ)	590.63	695.99	18%
ចំនួនវិនិយោគិន	634	1,917	202%

¹ អត្រាប្តូរប្រាក់ក្នុងត្រីមាសទី២÷១ ដុល្លារសហរដ្ឋអាមេរិក = ៤.០៩៣ រៀល (ចេញដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០); អត្រាប្តូរប្រាក់ដែលប្រើក្នុងត្រីមាសទី១ ជាអត្រាប្តូរប្រាក់សន្មត (១ ដុល្លារសហរដ្ឋអាមេរិក = ៤.០០០ រៀល)។




ទំហំជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រត្រូវបានបែងចែកតាមក្រុមហ៊ុន រួមមាន PWSA ស្មើនឹង ៦,៦០%; GTI ស្មើនឹង ១,៩៤%; PPAP ស្មើនឹង ២,២៥%; PPSP ស្មើនឹង ៥,៤៧%; PAS ស្មើនឹង ២,៨៦% និង ABC ស្មើនឹង ៨០,៨៨% នៃភាគហ៊ុនដែលបានជួញដូរសរុបប្រចាំត្រីមាសទី២ ឆ្នាំ២០២០។



ក្រាហ្វិច 1.- ទំហំជួញដូររបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ (គិតជាភាគរយ)

១.២.-សន្ទស្សន៍ ផ.ម.ក.


ក្នុងត្រីមាសទី២ ឆ្នាំ២០២០ សន្ទស្សន៍ ផ.ម.ក. បានកើនឡើងប្រមាណ ១៨% ដែលប្រែប្រួលពី ៥៩០,៦៣ នៅចុងត្រីមាសទី១ ឆ្នាំ២០២០ កើនឡើងដល់ ៦៩៥,៩៩ នៅចុងត្រីមាសទី២ ឆ្នាំ២០២០។



ក្រាហ្វិច 2.- សន្ទស្សន៍ ផ.ម.ក. និងទំហំជួញដូរសរុប

១.៣.- ចំនួនបញ្ជាទិញ-លក់


ចំនួនបញ្ជាទិញ-លក់សរុបប្រចាំត្រីមាសទី២ ឆ្នាំ២០២០ មានចំនួនសរុបប្រមាណ ១៩,៤២ លានភាគហ៊ុន ដែលក្នុងនោះបរិមាណបញ្ជាទិញមានប្រមាណ ១០,២១ លានភាគហ៊ុន និងចំនួនបញ្ជាទិញមានប្រមាណ ៩,២១ លានភាគហ៊ុន។ នៅក្នុងនោះ បរិមាណបញ្ជាទិញសរុបបានកើនឡើងប្រមាណ ១៤៥% និងបរិមាណបញ្ជាទិញលក់បានកើនឡើងប្រមាណ ១៦៥% បើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០ ផងដែរ។ ក្នុងចំណោមភាគហ៊ុនចុះបញ្ជីលក់នៅ ផ.ម.ក. ភាគហ៊ុន ABC ទទួលបានការដាក់បញ្ជាទិញ និងទិញច្រើនជាងគេ ដែលមានចំនួនបញ្ជាទិញសរុបប្រមាណ ៦,៦៨ លានភាគហ៊ុន និងចំនួនបញ្ជាទិញសរុបប្រមាណ ៥,៦៨ លានភាគហ៊ុន។



ក្រាហ្វិច ៣.- ចំនួនបញ្ជាទិញ-លក់ភាគហ៊ុនចុះបញ្ជីរបស់វិនិយោគិន

១.៤.- ការចូលរួមបញ្ចូលមូលបត្រកម្ពុជាសម្រាប់វិនិយោគិន

ក្នុងត្រីមាសទី២ ឆ្នាំ២០២០ ចំនួនវិនិយោគិនចូលរួមសរុបមានចំនួន ២.៨៤៣ នាក់ ដែលក្នុងនោះវិនិយោគិនជនជាតិខ្មែរមានចំនួន ៩៣%; វិនិយោគិនជនជាតិជប៉ុនមានចំនួន ៣%; វិនិយោគិនជនជាតិចិនមានចំនួន ២% និងវិនិយោគិនដែលមានសញ្ជាតិផ្សេងទៀតចំនួន ២% ។



ក្រាហ្វិច ៤.- ការចូលរួមដាក់បញ្ជាទិញ-លក់របស់វិនិយោគិនខ្មែរ និងបរទេស



២.-សកម្មភាពជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្ពុជា

២.១.-ភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA)

តារាង ២.- ទិន្នន័យទូទៅនៃការជួញដូរភាគហ៊ុន PWSA

ទិន្នន័យទូទៅ (PWSA)	ត្រី មាសទី ១	ត្រី មាសទី ២	បម្រែ បម្រួល
មូលធនបន្ថែមកម្មវិធីផ្សារ (លានរៀល)	518,360	509,663	-2%
មូលធនបន្ថែមកម្មវិធីផ្សារ (លានដុល្លារអាមេរិក)	129.59	124.52	
ទំហំជួញដូរ (ភាគហ៊ុន)	176,117	244,700	39%
ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ (ភាគហ៊ុន)	2,841	4,078	
តម្លៃជួញដូរ (លានរៀល)	1,051.83	1,388.60	32%
តម្លៃជួញដូរ (ដុល្លារអាមេរិក)	262,958.24	339,262.19	
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (លានរៀល)	16.97	23.14	36%
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (ដុល្លារអាមេរិក)	4,241.26	5,654.37	

ក្នុងត្រីមាសទី២ ឆ្នាំ២០២០ ថ្លៃបិទរបស់ភាគហ៊ុន PWSA ប្រែប្រួលក្នុងចន្លោះពី ៥.៥០០រៀល ដល់ ៦.០០០ រៀល។ ចំពោះការជួញដូរមានការកើនឡើង បើធៀបជាមួយត្រីមាសទី១ ឆ្នាំ២០២០ ដោយ ទំហំជួញដូរកើនឡើងពី ១៧៦.១១៧ ភាគហ៊ុន នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០ ដល់ ២៤៤.៧០០ ភាគហ៊ុន នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០។ តម្លៃជួញដូរសរុបសម្រាប់ភាគហ៊ុន PWSA នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០ មានតម្លៃប្រហែល ១.៣៨៩ លានរៀល (ប្រហែល ៣៣៩,២៦ ពាន់ដុល្លារអាមេរិក)។




ក្រាហ្វិក ៥.- ថ្លៃភាគហ៊ុនធៀបនឹងទំហំជួញដូររបស់ភាគហ៊ុន PWSA


បរិមាណបញ្ចូលក់ភាគហ៊ុន PWSA សរុបដែលបានដាក់បញ្ចូលដោយវិនិយោគិនជនជាតិខ្មែរមានចំនួន ៤១,៤៧% និងបញ្ចូលក់ធ្វើឡើងដោយវិនិយោគិនបរទេសមានចំនួន ៥៨,៥៣% នៃបរិមាណដាក់បញ្ចូលក់សរុប។ ក្នុងនោះដែរ បរិមាណបញ្ចូលក់ភាគហ៊ុន PWSA សរុបដែលបានធ្វើឡើងដោយវិនិយោគិនរូបវន្តបុគ្គលមានចំនួន ៨៩,០៨%; វិនិយោគិននីតិបុគ្គលមានចំនួន ៩,៥០% និងក្រុមហ៊ុនមូលបត្រមានចំនួន ១,៤២% ។

ចំពោះបរិមាណបញ្ជាទិញភាគហ៊ុន PWSA សរុបដែលបានដាក់បញ្ចូលដោយវិនិយោគិនជនជាតិខ្មែរមានចំនួន ៩២,៨៦% និងបញ្ជាទិញធ្វើឡើងដោយវិនិយោគិនបរទេសមានចំនួន ៧,១៤% នៃបរិមាណដាក់បញ្ជាទិញសរុប។ ក្នុងនោះដែរ បរិមាណបញ្ជាទិញភាគហ៊ុន PWSA សរុបដែលធ្វើឡើងដោយវិនិយោគិនរូបវន្តបុគ្គលមានចំនួន ៩៩,៦២%; ក្រុមហ៊ុនមូលបត្រមានចំនួន ០,៣៨% និងពុំមានការចូលរួមពីវិនិយោគិននីតិបុគ្គលទេ។

បញ្ចូលក់ភាគហ៊ុន PWSA តាមប្រភេទវិនិយោគិន



បញ្ជាទិញភាគហ៊ុន PWSA តាមប្រភេទវិនិយោគិន



ក្រាហ្វិច 6.- បញ្ជាទិញ-លក់ភាគហ៊ុន PWSA តាមប្រភេទវិនិយោគិន




២.២.-ភាគហ៊ុនរបស់ក្រុមហ៊ុន ហ្គេន ធីន អ៊ិនវេសមេន (ខេមបូឌា) ភីអិលស៊ី (GTI)

តារាង 3.- ទិន្នន័យទូទៅនៃការជួញដូរភាគហ៊ុន GTI

ទិន្នន័យទូទៅ (GTI)	ត្រី មាសទី ១	ត្រី មាសទី ២	បម្រែបម្រួល
មូលធនបន្ថែមកម្មវិធី (លានរៀល)	142,800	132,000	-8%
មូលធនបន្ថែមកម្មវិធី (លានដុល្លារអាមេរិក)	35.70	32.25	
ទំហំជួញដូរ (ភាគហ៊ុន)	37,938	71,847	89%
ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ (ភាគហ៊ុន)	612	1,197	
តម្លៃជួញដូរ (លានរៀល)	153.57	252.07	64%
តម្លៃជួញដូរ (ដុល្លារអាមេរិក)	38,393	61,585	
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (លានរៀល)	2.48	4.20	70%
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (ដុល្លារអាមេរិក)	619.25	1,026.41	

ក្នុងត្រីមាសទី២ ឆ្នាំ២០២០ ថ្លៃបិទភាគហ៊ុន GTI ប្រែប្រួលក្នុងចន្លោះពី ៣.២០០រៀល ដល់ ៤.២៨០ រៀល ក្នុងមួយភាគហ៊ុន។ ចំណែកឯសកម្មភាពជួញដូរបានកើនឡើង ប្រៀបធៀបជាមួយនឹង ត្រីមាសទី១ ឆ្នាំ២០២០ ដោយទំហំជួញដូរកើនឡើងប្រមាណ ៨៩% ពី ៣៧.៩៣៨ ភាគហ៊ុន ក្នុងត្រីមាស ទី១ ឆ្នាំ២០២០ ដល់ ៧១.៨៤៧ ភាគហ៊ុន ក្នុងត្រីមាសទី២ ឆ្នាំ២០២០។ តម្លៃជួញដូរសរុបក្នុងត្រីមាសទី២ ឆ្នាំ២០២០ នេះ មានតម្លៃប្រហែល ២៥២,០៧ លានរៀល (ប្រហែល ៦១,៥៩ ពាន់ដុល្លារសហរដ្ឋអាមេរិក)។




ក្រាហ្វិច 7.- ថ្លៃភាគហ៊ុនធៀបនឹងទំហំជួញដូរបស់ភាគហ៊ុន GTI


បរិមាណបញ្ចូលក់ភាគហ៊ុន GTI សរុប ដែលបានដាក់បញ្ចូលដោយវិនិយោគិនជនជាតិខ្មែរមានចំនួន ៦៥,៣១% និងបញ្ចូលក់ធ្វើឡើងដោយវិនិយោគិនបរទេសមានចំនួន ៣៤,៦៩% នៃបរិមាណដាក់បញ្ចូលក់សរុប។ ក្នុងនោះដែរ បរិមាណបញ្ចូលក់ភាគហ៊ុន GTI សរុបដែលបានធ្វើឡើងដោយវិនិយោគិនរូបវន្តបុគ្គលមានចំនួន ៩៩,៤៧%; វិនិយោគិននីតិបុគ្គលមានចំនួន ០,៥៣% និងពុំមានការចូលរួមពីក្រុមហ៊ុនមូលបត្រទេ។

ចំពោះបរិមាណបញ្ជាទិញភាគហ៊ុន GTI សរុប ដែលបានដាក់បញ្ចូលដោយវិនិយោគិនជនជាតិខ្មែរមានចំនួន ៩១,៨៣% និងបញ្ជាទិញធ្វើឡើងដោយវិនិយោគិនបរទេសមានចំនួន ៨,១៧% នៃបរិមាណដាក់បញ្ជាទិញសរុប។ ក្នុងនោះដែរ បរិមាណបញ្ជាទិញភាគហ៊ុន GTI ទាំងអស់បានធ្វើឡើងដោយវិនិយោគិនរូបវន្តបុគ្គលចំនួន ១០០% ដោយពុំមានការចូលរួមពីវិនិយោគិននីតិបុគ្គល និងក្រុមហ៊ុនមូលបត្រនោះទេ។

បញ្ចូលក់ភាគហ៊ុន GTI តាមប្រភេទវិនិយោគិន



បញ្ជាទិញភាគហ៊ុន GTI តាមប្រភេទវិនិយោគិន



ក្រាហ្វិច 8.- បញ្ជាទិញ-លក់ភាគហ៊ុន GTI តាមប្រភេទវិនិយោគិន




២.៣.-ភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញ (PPAP)

តារាង 4.- ទិដ្ឋភាពទូទៅនៃការជួញដូរភាគហ៊ុន PPAP

ទិដ្ឋភាពទូទៅ (PPAP)	ត្រី មាសទី ១	ត្រី មាសទី ២	បម្រែបម្រួល
មូលធនបន្ថែមកម្មវិធីផ្សារ (លានរៀល)	221,323	238,284	8%
មូលធនបន្ថែមកម្មវិធីផ្សារ (លានដុល្លារអាមេរិក)	55.33	58.22	
ទំហំជួញដូរ (ភាគហ៊ុន)	74,048	83,490	13%
ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ (ភាគហ៊ុន)	1,194	1,392	
តម្លៃជួញដូរ (លានរៀល)	844.65	930.44	10%
តម្លៃជួញដូរ (ដុល្លារអាមេរិក)	211,163	227,324	
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (លានរៀល)	13.62	15.51	14%
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (ដុល្លារអាមេរិក)	3,405.85	3,788.74	

ក្នុងត្រីមាសទី២ ឆ្នាំ២០២០ ថ្លៃបិទភាគហ៊ុន PPAP ប្រែប្រួលក្នុងចន្លោះពី ១០.២៨០ រៀល ដល់ ១២.០០០ រៀល ក្នុងមួយភាគហ៊ុន។ ចំណែកទំហំជួញដូរសរុបបានកើនឡើងប្រមាណ ១៣% ពី ៧៤.០៤៨ ភាគហ៊ុន ក្នុងត្រីមាសទី១ ឆ្នាំ២០២០ ដល់ ៨៣.៤៩០ ភាគហ៊ុនក្នុងត្រីមាសទី២ ឆ្នាំ២០២០ និង តម្លៃជួញដូរភាគហ៊ុនសរុបមានចំនួនប្រហែល ៩៣០,៤៤ លានរៀល (ប្រហែល ២២៧,៣២ ពាន់ដុល្លារ សហរដ្ឋអាមេរិក)។




ក្រាហ្វិច 9.- ថ្លៃភាគហ៊ុនធៀបនឹងទំហំជួញដូរបស់ភាគហ៊ុន PPAP


បរិមាណបញ្ចូលក់ភាគហ៊ុន PPAP សរុបដែលបានដាក់បញ្ចូលដោយវិនិយោគិនជនជាតិខ្មែរមានចំនួន ៨៦,៩១% និងបញ្ចូលក់ធ្វើឡើងដោយវិនិយោគិនបរទេស មានចំនួន ១៣,០៩% នៃបរិមាណដាក់បញ្ចូលក់សរុប។ ក្នុងនោះដែរ បរិមាណបញ្ចូលក់ភាគហ៊ុន PPAP សរុបដែលបានធ្វើឡើងដោយវិនិយោគិនរូបវន្តបុគ្គលមានចំនួន ៩៣,១៨%; ក្រុមហ៊ុនមូលបត្រមានចំនួន ៣,៨៣% និងវិនិយោគិននីតិបុគ្គលមានចំនួន ២,៩៩% ។

ចំពោះបរិមាណបញ្ចូលក់ភាគហ៊ុន PPAP សរុបដែលបានដាក់បញ្ចូលដោយវិនិយោគិនជនជាតិខ្មែរមានចំនួន ៨៧,០៩% និងបញ្ចូលក់ធ្វើឡើងដោយវិនិយោគិនបរទេសមានចំនួន ១២,៩១% នៃបរិមាណដាក់បញ្ចូលក់សរុប។ ក្នុងនោះដែរ បរិមាណបញ្ចូលក់ភាគហ៊ុន PPAP សរុបដែលបានធ្វើឡើងដោយវិនិយោគិនរូបវន្តបុគ្គលមានចំនួន ៩៦,៧៦%; ក្រុមហ៊ុនមូលបត្រមានចំនួន ៣% និងវិនិយោគិននីតិបុគ្គលមានចំនួន ០,២៤ % ។

បញ្ចូលក់ភាគហ៊ុន PPAP តាមប្រភេទវិនិយោគិន



បញ្ចូលក់ភាគហ៊ុន PPAP តាមប្រភេទវិនិយោគិន




ក្រាហ្វិច 10.- បញ្ចូលក់ភាគហ៊ុន PPAP តាមប្រភេទវិនិយោគិន

២.៤-ភាគហ៊ុនរបស់ក្រុមហ៊ុនសេអ៊ីហ្វីត ភីអិលស៊ី (PPSP)

តារាង 5.- ទិន្នន័យទូទៅនៃការជួញដូរភាគហ៊ុន PPSP

ទិន្នន័យទូទៅ (PPSP)	ត្រី មាសទី ១	ត្រី មាសទី ២	បម្រែបម្រួល
មូលធនបន្ថែមកម្មវិធីផ្សារ (លានរៀល)	166,031	168,906	2%
មូលធនបន្ថែមកម្មវិធីផ្សារ (លានដុល្លារអាមេរិក)	41.51	41.27	
ទំហំជួញដូរ (ភាគហ៊ុន)	184,505	202,636	10%
ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ (ភាគហ៊ុន)	2,976	3,377	
តម្លៃជួញដូរ (លានរៀល)	455	466	2%
តម្លៃជួញដូរ (ដុល្លារអាមេរិក)	113,817	113,769	
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (លានរៀល)	7.34	7.76	6%
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (ដុល្លារអាមេរិក)	1,835.76	1,896.16	

ក្នុងត្រីមាសទី២ ឆ្នាំ២០២០ ថ្លៃបិទភាគហ៊ុន PPSP មានការប្រែប្រួលក្នុងចន្លោះពី ២.១៥០រៀល ដល់ ២.៥២០ រៀល ក្នុងមួយភាគហ៊ុន។ ចំណែកឯ ទំហំជួញដូរសរុបបានកើនឡើងចំនួន ១០% ពី ១៨៤.៥០៥ ភាគហ៊ុន ក្នុងត្រីមាសទី១ ឆ្នាំ២០២០ ដល់ ២០២.៦៣៦ ភាគហ៊ុន ក្នុងត្រីមាសទី២ ឆ្នាំ២០២០។ តម្លៃជួញដូរភាគហ៊ុនសរុបមានចំនួនប្រហែល ៤៦៥,៦៦ លានរៀល (ប្រហែល ១១៣,៧៧ ពាន់ដុល្លារ សហរដ្ឋអាមេរិក)។



ក្រាហ្វិក 11.- ថ្លៃភាគហ៊ុនធៀបនឹងទំហំជួញដូរបស់ភាគហ៊ុន PPSP


បរិមាណបញ្ចូលក់ភាគហ៊ុន PPSP សរុបដែលបានដាក់បញ្ចូលក់ដោយវិនិយោគិនជនជាតិខ្មែរ មានចំនួន ៦៣,៨៤% និងបញ្ចូលក់ធ្វើឡើងដោយវិនិយោគិនបរទេសមានចំនួន ៣៦,១៦% នៃបរិមាណ ដាក់បញ្ចូលក់សរុប។ ក្នុងនោះដែរ បរិមាណបញ្ចូលក់ភាគហ៊ុន PPSP សរុបធ្វើឡើងដោយវិនិយោគិនរូប- វន្តបុគ្គលមានចំនួន ៦៩,១៤%; ក្រុមហ៊ុនមូលបត្រមានចំនួន ៣០,៨៦% និងពុំមានការចូលរួមពីវិនិ- យោគិននីតិបុគ្គលនោះទេ។

ចំពោះបរិមាណបញ្ជាទិញភាគហ៊ុន PPSP សរុបដែលបានដាក់បញ្ជាទិញដោយវិនិយោគិនជន- ជាតិខ្មែរមានចំនួន ៨៧,១៨% និងបញ្ជាទិញធ្វើឡើងដោយវិនិយោគិនបរទេសមានចំនួន ១២,៨២% នៃ បរិមាណដាក់បញ្ជាទិញសរុប។ ក្នុងនោះដែរ បរិមាណបញ្ជាទិញភាគហ៊ុន PPSP ទាំងអស់ធ្វើឡើងដោយ វិនិយោគិនរូបវន្តបុគ្គលចំនួន ១០០% ដោយពុំមានការចូលរួមពីវិនិយោគិននីតិបុគ្គល និងក្រុមហ៊ុនមូល- បត្រនោះទេ។

បញ្ចូលក់ភាគហ៊ុន PPSP តាមប្រភេទវិនិយោគិន



បញ្ជាទិញភាគហ៊ុន PPSP តាមប្រភេទវិនិយោគិន



ក្រាហ្វិច 12.- បញ្ជាទិញ-លក់ភាគហ៊ុន PPSP តាមប្រភេទវិនិយោគិន

២.៥-ភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS)

តារាង 6.- ទិន្នន័យទូទៅនៃការជួញដូរភាគហ៊ុន PAS

ទិន្នន័យទូទៅ (PAS)	ត្រី មាសទី ១	ត្រី មាសទី ២	បម្រែបម្រួល
មូលធនបន្ថែមកម្មវិធីផ្សារ (លានរៀល)	1,127,044	1,372,351	22%
មូលធនបន្ថែមកម្មវិធីផ្សារ (លានដុល្លារអាមេរិក)	281.76	335.29	
ទំហំជួញដូរ (ភាគហ៊ុន)	87,871	106,017	21%
ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ (ភាគហ៊ុន)	1,417	1,767	
តម្លៃជួញដូរ (លានរៀល)	1,393.90	1,651.92	19%
តម្លៃជួញដូរ (ដុល្លារអាមេរិក)	348,473.80	403,595.24	
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (លានរៀល)	22.48	27.53	22%
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (ដុល្លារអាមេរិក)	5,620.55	6,726.59	

ក្នុងត្រីមាសទី២ ឆ្នាំ២០២០ ថ្លៃបិទភាគហ៊ុនរបស់ក្រុមហ៊ុន PAS ប្រែប្រួលក្នុងចន្លោះពី ១២.៨៤០ រៀល ដល់ ១៧.៥៤០ រៀល។ ទំហំជួញដូរកើនឡើងប្រមាណ ២១% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០ ដែលកើនឡើងពី ៨៧.៨៧១ ភាគហ៊ុន ដល់ ១០៦.០១៧ ភាគហ៊ុន ក្នុងត្រីមាសទី២ ឆ្នាំ២០២០។ តម្លៃជួញដូរភាគហ៊ុនសរុបមានចំនួនប្រហែល ១.៦៥២ លានរៀល (ប្រហែល ៤០៣,៦០ ពាន់ដុល្លារអាមេរិក)។




ក្រាហ្វិក 13.- ថ្លៃភាគហ៊ុនធៀបនឹងទំហំជួញដូររបស់ភាគហ៊ុន PAS




បរិមាណបញ្ចូលក់ភាគហ៊ុន PAS សរុបដែលបានដាក់បញ្ចូលក់ដោយវិនិយោគិនជនជាតិខ្មែរមានចំនួន ៧៨,៩៩% និងបញ្ចូលក់ធ្វើឡើងដោយវិនិយោគិនបរទេសមានចំនួន ២១,០១% នៃបរិមាណដាក់បញ្ចូលក់សរុប។ ក្នុងនោះដែរ បរិមាណបញ្ចូលក់ភាគហ៊ុន PAS ធ្វើឡើងដោយវិនិយោគិនរូបវន្តបុគ្គលមានចំនួន ៩៩,៦៧%; ក្រុមហ៊ុនមូលបត្រមានចំនួន ០,៣៣% និងពុំមានការចូលរួមពីវិនិយោគិននីតិបុគ្គលនោះទេ។

ចំពោះបរិមាណបញ្ជាទិញភាគហ៊ុន PAS សរុបដែលបានដាក់បញ្ជាទិញដោយវិនិយោគិនជនជាតិខ្មែរមានចំនួន ៨៥,៧៧% និងបញ្ជាទិញធ្វើឡើងដោយវិនិយោគិនបរទេសមានចំនួន ១៤,២៣% នៃបរិមាណដាក់បញ្ជាទិញសរុប។ ក្នុងនោះដែរ បរិមាណបញ្ជាទិញភាគហ៊ុន PAS ទាំងអស់ធ្វើឡើងដោយវិនិយោគិនរូបវន្តបុគ្គលចំនួន ១០០% ដោយពុំមានការចូលរួមពីវិនិយោគិននីតិបុគ្គល និងក្រុមហ៊ុនមូលបត្រនោះទេ។

បញ្ចូលក់ភាគហ៊ុន PAS តាមប្រភេទវិនិយោគិន



បញ្ជាទិញភាគហ៊ុន PAS តាមប្រភេទវិនិយោគិន




ក្រាហ្វិច 14.- បញ្ជាទិញ-លក់ភាគហ៊ុន PAS តាមប្រភេទវិនិយោគិន

២.៦-ភាគហ៊ុនរបស់ធនាគារអេស៊ីប៊ីជានីអិលស៊ី (ABC)

តារាង 7.- ទិន្នន័យទូទៅនៃការជួញដូរភាគហ៊ុន ABC

ទិន្នន័យទូទៅ (ABC)	ត្រី មាសទី ២
មូលធនបន្ថែមកម្មវិធីផ្សារ (លានរៀល)	7,840,251
មូលធនបន្ថែមកម្មវិធីផ្សារ (លានដុល្លារអាមេរិក)	1,915.53
ទំហំជួញដូរ (លានភាគហ៊ុន)	2.99
ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ (ភាគហ៊ុន)	115,318
តម្លៃជួញដូរ (លានរៀល)	61,606.71
តម្លៃជួញដូរ (លានដុល្លារអាមេរិក)	15.05
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (លានរៀល)	2,369
តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ (ដុល្លារអាមេរិក)	578,912.53

ភាគហ៊ុន ABC បានចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០។ ចំពោះថ្លៃបិទភាគហ៊ុនរបស់ក្រុមហ៊ុន PAS ក្នុងត្រីមាសទី២ ឆ្នាំ២០២០ ប្រែប្រួលក្នុងចន្លោះពី ១៦.៥០០ រៀល ដល់ ២២.៦០០ រៀល។ ចំណែកទំហំជួញដូរសរុបមានចំនួនប្រហែល ៣ លានភាគហ៊ុន និងតម្លៃជួញដូរភាគហ៊ុនសរុបមានចំនួនប្រហែល ៦១.៦០៧ លានរៀល (ប្រហែល ១៥,០៥ លានដុល្លារសហរដ្ឋអាមេរិក)។




ក្រាហ្វិក 15.- ថ្លៃភាគហ៊ុនធៀបនឹងទំហំជួញដូររបស់ភាគហ៊ុន ABC


បរិមាណបញ្ចូលក់ភាគហ៊ុន ABC សរុបដែលបានដាក់បញ្ចូលក់ដោយវិនិយោគិនជនជាតិខ្មែរ មានចំនួន ៩៧,៤៩% និងបញ្ចូលក់ធ្វើឡើងដោយវិនិយោគិនបរទេសមានចំនួន ២,៥១% នៃបរិមាណ ដាក់បញ្ចូលក់សរុប។ ក្នុងនោះដែរ បរិមាណបញ្ចូលក់ភាគហ៊ុន ABC ទាំងអស់ធ្វើឡើងដោយវិនិយោគិន រូបវន្តបុគ្គលចំនួន ១០០% ដោយពុំមានការចូលរួមពីវិនិយោគិននីតិបុគ្គល និងក្រុមហ៊ុនមូលបត្រនោះ ទេ។

ចំពោះបរិមាណបញ្ជាទិញភាគហ៊ុន ABC សរុបដែលបានដាក់បញ្ជាទិញដោយវិនិយោគិនជនជាតិ ខ្មែរមានចំនួន ៩៧,៩៦% និងបញ្ជាទិញធ្វើឡើងដោយវិនិយោគិនបរទេសមានចំនួន ២,០៤% នៃបរិមាណ ដាក់បញ្ជាទិញសរុប។ ក្នុងនោះដែរ បរិមាណបញ្ជាទិញភាគហ៊ុន ABC ទាំងអស់ធ្វើឡើងដោយវិនិយោគិនរូប- វន្តបុគ្គលចំនួន ១០០% ដោយពុំមានការចូលរួមពីវិនិយោគិននីតិបុគ្គល និងក្រុមហ៊ុនមូលបត្រនោះទេ។

បញ្ចូលក់ភាគហ៊ុន ABC តាមប្រភេទវិនិយោគិន



បញ្ជាទិញភាគហ៊ុន ABC តាមប្រភេទវិនិយោគិន



ក្រាហ្វិច ១៦.- បញ្ជាទិញ- លក់ភាគហ៊ុន ABC តាមប្រភេទវិនិយោគិន



៣.-សកម្មភាពទីផ្សារសញ្ញាបណ្ណរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុល

៣.១.-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត

នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ជ.ម.ក. បានទទួលស្វាគមន៍នូវការចុះបញ្ជីដាក់ឱ្យជួញដូរនូវសញ្ញាបណ្ណដំបូងបំផុត ដែលមានឈ្មោះថា “សញ្ញាបណ្ណសាជីវកម្មដំបូងបំផុតនៅកម្ពុជាលេខ ១” (HKL21A) បោះផ្សាយជាប្រាក់រៀល ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត។ ការបោះផ្សាយសញ្ញាបណ្ណ HKL21A ត្រូវបានធ្វើឡើងក្នុងបរិមាណ ១,២លានសញ្ញាបណ្ណ ដែលគិតជាទឹកប្រាក់សរុបចំនួន ១២០ ពាន់លានរៀល។ វិនិយោគិនសញ្ញាបណ្ណនេះនឹងទទួលបាននូវតម្លៃប៉ុន្មាន (ការប្រាក់) ដែលបង់ប្រចាំឆមាស ក្នុងអត្រា ៨,៥០% ក្នុងមួយឆ្នាំ។ យ៉ាងណាមិញ ក្នុងត្រីមាសទី២ ឆ្នាំ២០២០ នេះ សញ្ញាបណ្ណសាជីវកម្ម (Corporate Bond) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ (HKL) ពុំមានការជួញដូរទេ។

៣.២.-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

បន្ទាប់ពីការចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ជ.ម.ក. បានសម្រេចចុះបញ្ជីសញ្ញាបណ្ណសាជីវកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។ សញ្ញាបណ្ណសាជីវកម្មដែលបានចុះបញ្ជីលក់នេះ មានឈ្មោះថា “សញ្ញាបណ្ណ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានការការពារហានិភ័យអត្រាប្តូរប្រាក់ ២០១៩-២០២២ (LOLC (Cambodia) Plc Fx-indexed Bond 2019-2022 No.1)” (LOLC22A#) ដែលមានអត្រាប្តូរប្រាក់ ៨% ក្នុងមួយឆ្នាំ និង “សញ្ញាបណ្ណ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ២០១៩-២០២២ លេខ២” (LOLC22B) ដែលមានអត្រាប្តូរប្រាក់ ៩% ក្នុងមួយឆ្នាំ។ សញ្ញាបណ្ណសាជីវកម្មទាំងពីរ នេះ មានឥណ្ឌូប្រតិទានរយៈពេល ៣ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ ក្នុងត្រីមាសទី២ ឆ្នាំ២០២០ នេះ សញ្ញាបណ្ណសាជីវកម្ម LOLC22# និង LOLC22B ពុំមានការជួញដូរទេ។

៣.៣.-ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់

នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ សញ្ញាបណ្ណសាជីវកម្មរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ត្រូវបានសម្រេចឱ្យចុះបញ្ជីជាផ្លូវការនៅ ជ.ម.ក.។ សញ្ញាបណ្ណសាជីវកម្មនេះ មានឈ្មោះថា “សញ្ញាបណ្ណសាជីវកម្ម អេ ប៊ី អេ” ដែលមានអត្រាប្តូរប្រាក់ចំនួន ៧,៧៥% ក្នុងមួយឆ្នាំ ជាមួយនឹងឥណ្ឌូប្រតិទានរយៈពេល ៣ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។



គួរបញ្ជាក់ផងដែរថា ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ គឺជាធនាគារពាណិជ្ជដំបូងបង្អស់ដែលបានបោះផ្សាយលក់សញ្ញាបណ្ណសម្រាប់វិនិយោគិនស្ថាប័ននិងវិនិយោគិនរូបវន្តបុគ្គល ជាមួយនឹងអត្រាគូប៉ុង ៧,៧៥% ដែលខ្ពស់ជាងអត្រាដាក់ប្រាក់បញ្ញើមានកាលកំណត់របស់ធនាគារពាណិជ្ជ។ បន្ថែមពីនេះ សញ្ញាបណ្ណនេះទទួលបានចំណាត់ថ្នាក់លទ្ធភាពសង “B” ចេញដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសង S&P Global Ratings។ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០ សញ្ញាបណ្ណសាជីវកម្ម អេប៊ីអេ មានការដាក់បរិមាណបញ្ញាសរុបមានចំនួន ១៩,៤ ពាន់ឯកតា ដែលបរិមាណបញ្ញាលក់មានចំនួនប្រមាណ ១៩ ពាន់ឯកតា និងបរិមាណបញ្ញាទិញមានចំនួន ៤០៤ ឯកតា (អនុបាតបញ្ញាលក់ធៀបនឹងបញ្ញាទិញមានចំនួន ៤៧)។ ចំពោះវិនិយោគិនចូលរួមដាក់បញ្ញាមានចំនួន ៦ រូប ដែលសុទ្ធតែជាវិនិយោគិនរូបវន្តបុគ្គល ដែលក្នុងនោះជនជាតិខ្មែរចំនួន ៥ រូប និងអាជ្ញីម័ង្គចំនួន ១ រូប។ ជាលទ្ធផល សញ្ញាបណ្ណសាជីវកម្មរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ត្រូវបានជួញដូរ ចំនួន ៤០០ ឯកតា ក្នុងតម្លៃ ៤០.២ លានរៀល (ប្រហែល ៩.៨២ ពាន់ដុល្លារសហរដ្ឋអាមេរិក)។

៣.៤.-ធនាគារ ភ្នំពេញ ពាណិជ្ជ

ធនាគារ ភ្នំពេញ ពាណិជ្ជ និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានប្រារព្ធពិធីចុះបញ្ជីលក់សញ្ញា-បណ្ណសាជីវកម្មធនាគារភ្នំពេញពាណិជ្ជ នាព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។ សញ្ញាបណ្ណសាជីវកម្មរបស់ធនាគារភ្នំពេញពាណិជ្ជ មានឈ្មោះថា “មូលបត្របំណុល ភីភីស៊ីប៊ែង ដែលមានការការពារហានិភ័យអត្រាប្តូរប្រាក់” (PPCB23A) ដែលមានទំហំសរុបចំនួន ៤០ ប៊ីលានរៀល (ប្រហែល ១០លានដុល្លារអាមេរិក) ជាមួយអត្រាគូប៉ុងចំនួន ៦,៥% ក្នុងមួយឆ្នាំ។ សញ្ញាបណ្ណនេះ មានឥណ្ឌប្រតិទានរយៈពេល ៣ ឆ្នាំ គិតចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០រហូតដល់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ ក្នុងត្រីមាសទី២ ឆ្នាំ២០២០ នេះ សញ្ញាបណ្ណសាជីវកម្ម (Corporate Bond) របស់ធនាគារភ្នំពេញពាណិជ្ជ ពុំមានការជួញដូរទេ។

៣.៥.-ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក

នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានប្រារព្ធពិធីចុះបញ្ជីលក់សញ្ញាបណ្ណរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា)។ សញ្ញាបណ្ណសាជីវកម្មរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក មានឈ្មោះថា “សញ្ញាបណ្ណសាជីវកម្ម អ អិម អេ ខេមបូឌា” (RMAC25A) ជាសញ្ញាបណ្ណមានបុគ្គលធានា ដែលមានទំហំសរុបចំនួន ៨០ប៊ីលានរៀល



(ប្រហែល ២០លានដុល្លារអាមេរិក) ជាមួយអត្រាប៉ុន្មាន ៥,៥% ក្នុងមួយឆ្នាំ និងមានឥណប្រតិទានរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។ ក្នុងត្រីមាសទី២ ឆ្នាំ២០២០ នេះ សញ្ញាបណ្ណសាជីវកម្ម (Corporate Bond) របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ពុំមានការជួញដូរទេ។

៣.៦- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់

នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានប្រារព្ធពិធីចុះបញ្ជីលក់សញ្ញាបណ្ណរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។ សញ្ញាបណ្ណសាជីវកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់មានឈ្មោះថា “សញ្ញាបណ្ណសាជីវកម្មប្រាសាក់” (PRA23A) ជាសញ្ញាបណ្ណមានបុគ្គលធានា ដែលមានទំហំសរុបចំនួន ១២៧,២ ប៊ីលានរៀល (ប្រហែល ៣១,៨ លានដុល្លារអាមេរិក) ជាមួយអត្រាប៉ុន្មាន ៧,៥% ក្នុងមួយឆ្នាំ និងមានឥណប្រតិទានរយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០ មានការជួញដូរតាមវិធីសាស្ត្រជួញដូរតាមការចរចា (Negotiation Trading Method - NTM) លើសញ្ញាបណ្ណសាជីវកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ចំនួន ៤០០.០០០ ឯកតាមូលបត្របំណុលនៅថ្ងៃ ១០០.២៤៧ រៀល ដែលមានតម្លៃប្រមាណ ៤០.០៩៨ លានរៀល (ប្រហែល ៩.៧៦៩,២២ ពាន់ដុល្លារអាមេរិក) នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។

៤.- សន្និដ្ឋាន

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០ ទំហំមូលធនូបនិយកម្មទីផ្សារសរុប (Market Capitalization) មានចំនួន ១០.២៦១.៤៥៥ លានរៀល (ប្រហែល ២.៥០៧ លានដុល្លារអាមេរិក) បានកើនឡើងគួរឱ្យកត់សម្គាល់ គឺចំនួន ៣៧២% និងសន្ទស្សន៍ ផ.ម.ក. (Price Index/Current Index) បានកើនឡើង ១៨% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០។ ចំពោះទំហំជួញដូរសរុបមានចំនួនប្រមាណ ៣,៧១ លានភាគហ៊ុន ដែលមានតម្លៃប្រហែល ៦៦.២៩៥ លានរៀល (ប្រហែល ១៦,២០ លានដុល្លារអាមេរិក) ដោយទំហំជួញដូរបានកើនឡើងប្រមាណ ៥៦១% និងតម្លៃជួញដូរបានកើនឡើងប្រមាណ ១.៦០០% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០។ នៅក្នុងនោះ សកម្មភាពជួញដូរភាគហ៊ុន ABC មានការជួញដូរប្រើសាងគេគឺមានចំនួន ៨០,៨៨% នៃទំហំជួញដូរសរុប។



ចំនួនបញ្ជាទិញ-លក់សរុបមានចំនួនប្រមាណ ១៩,៤២ លានភាគហ៊ុន ដែលបែងចែកជាបញ្ជា លក់សរុបចំនួនប្រមាណ ១០,២១ លានភាគហ៊ុន និងបញ្ជាទិញប្រមាណ ៩,២១ លានភាគហ៊ុន ក្នុងត្រី- មាសទី២ ឆ្នាំ២០២០។ នៅក្នុងនោះ បរិមាណបញ្ជាទិញសរុបបានកើនឡើងប្រមាណ ១៤៥% និង បរិមាណបញ្ជាលក់បានកើនឡើងប្រមាណ ១៦៥% បើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០។

ចំណែកឯចំនួនវិនិយោគិនចូលរួមដាក់បញ្ជាទិញ-លក់ មានចំនួន ២.៨៤៣ រូប ដែលបានកើន- ឡើងចំនួន ៣៤៨% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០ ដែលនៅក្នុងនោះវិនិយោគិនដាក់បញ្ជាទិញ- លក់ច្រើនជាងគេគឺវិនិយោគិនជនជាតិខ្មែរ ៩៣%, វិនិយោគិនជនជាតិជប៉ុន ៣%, វិនិយោគិនជនជាតិ ចិន ២%, និងវិនិយោគិនផ្សេងទៀត ២% ។

ដោយឡែក សញ្ញាបណ្ណសាជីវកម្មរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ មានការដាក់បញ្ជាលក់ សរុបចំនួន ១៩ ពាន់ឯកតា និងបញ្ជាទិញសរុបចំនួន ៤០៤ ឯកតា។ ជាលទ្ធផល សញ្ញាបណ្ណសាជីវកម្ម របស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ ចំនួន ៤០០ ឯកតា ត្រូវបានជួញដូរ។ បន្ថែមពីលើនេះ សញ្ញាបណ្ណ សាជីវកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ចំនួន ៤០០.០០០ ឯកតា ត្រូវបានជួញដូរតាមវិធី សាស្ត្រជួញដូរតាមការចរចា (Negociation Trading Method - NTM) នៅថ្ងៃ ១០.២៤៧ រៀល ដែលមាន តម្លៃប្រមាណ ៤០.០៩៨ លានរៀល (ប្រហែល ៩.៧៦៩,២២ ពាន់ដុល្លារសហរដ្ឋអាមេរិក)។ ចំណែកឯ សញ្ញាបណ្ណសាជីវកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ; សញ្ញាបណ្ណសាជីវកម្មរបស់គ្រឹះស្ថានមី- ក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី; សញ្ញាបណ្ណសាជីវកម្មសញ្ញាបណ្ណសាជីវកម្មរបស់ ធនាគារភ្នំពេញពាណិជ្ជ និងសញ្ញាបណ្ណសាជីវកម្មសញ្ញាបណ្ណសាជីវកម្មរបស់ក្រុមហ៊ុន អ អិម អេ (ខេម- បូឌា) ពុំមានការជួញដូរនោះទេ។



និយមន័យ

និយមន័យ បានកំណត់ដូចខាងក្រោម៖

១-មូលធនមូលបត្រនិយមន័យ៖ គឺជាផលបូកនៃមូលធនបន្ថែមកម្មនៃក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រនីមួយៗ ដែលមូលធនបន្ថែមកម្មនៃក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រនីមួយៗមានតម្លៃស្មើនឹងផលគុណនៃថ្លៃបិទនៃមូលបត្រនីមួយៗជាមួយនឹងចំនួនភាគហ៊ុនដែលបានចុះបញ្ជីលក់នៅ ផ.ម.ក.។

២-សន្ទស្សន៍៖ សន្ទស្សន៍គឺជាស្ថិតិពណ៌នាមួយដែលសង្ខេបអំពីការប្រែប្រួលតម្លៃភាគហ៊ុនមួយក្រុម។ ក្នុងព្រឹត្តិបត្រនេះ សន្ទស្សន៍ត្រូវបានកំណត់យកសន្ទស្សន៍នៅថ្ងៃជួញដូរចុងក្រោយនៃត្រីមាសនីមួយៗ។

៣-ទំហំជួញដូរ៖ បង្ហាញពីចំនួនមូលបត្រកម្មសិទ្ធិដែលបានផ្គូផ្គងសរុបប្រចាំត្រីមាស ដែលគិតជាចំនួនភាគហ៊ុន។ ទំហំជួញដូរ ត្រូវបានគណនាដោយបញ្ចូលគ្នារវាងវិធីសាស្ត្រដេញថ្លៃ និងវិធីសាស្ត្រជួញដូរតាមការចរចា ដែលកំពុងអនុវត្តនៅ ផ.ម.ក.។

៤-ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ៖ គឺជាផលធៀបនៃទំហំជួញដូរក្នុងមួយត្រីមាស នឹងចំនួនថ្ងៃជួញដូរក្នុងមួយត្រីមាស។

៥-តម្លៃជួញដូរ៖ បង្ហាញពីតម្លៃមូលបត្រកម្មសិទ្ធិដែលបានផ្គូផ្គងសរុបប្រចាំត្រីមាស ដែលគិតជាបៀល។ តម្លៃជួញដូរ ត្រូវបានគណនាដោយបញ្ចូលគ្នារវាងវិធីសាស្ត្រដេញថ្លៃ និងវិធីសាស្ត្រជួញដូរតាមការចរចា ដែលកំពុងអនុវត្តនៅ ផ.ម.ក.។

៦-តម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃ៖ គឺជាផលធៀបនៃតម្លៃជួញដូរក្នុងមួយត្រីមាស នឹងចំនួនថ្ងៃជួញដូរក្នុងមួយត្រីមាស។

ឧបសម្ព័ន្ធ១៖ ព័ត៌មានសង្ខេបរបស់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្ពុជា

និមិត្តសញ្ញាក្រុមហ៊ុនចុះបញ្ជី	ព័ត៌មានសង្ខេបរបស់ក្រុមហ៊ុនចុះបញ្ជី
	▪ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) ▪ ប្រភេទភាគហ៊ុន៖ ភាគហ៊ុនធម្មតា ▪ ចំនួនភាគហ៊ុនចុះបញ្ជី៖ 86,973,162 ភាគហ៊ុន ▪ ថ្លៃ IPO ៖ 6,300 រៀល ▪ គេហទំព័រ៖ www.ppwsa.com.kh
	▪ ក្រុមហ៊ុន ហ្គ្រង់ធួន អ៊ិនវេស្តមេនស៊ីណឺណាល(ខេមបូឌា) ភីអិលស៊ី (GTI) ▪ ប្រភេទភាគហ៊ុន៖ ភាគហ៊ុនធម្មតា ▪ ចំនួនភាគហ៊ុនចុះបញ្ជី៖ 40,000,000 ភាគហ៊ុន ▪ ថ្លៃ IPO ៖ 9,640 រៀល ▪ គេហទំព័រ៖ www.grandtwins.com.kh
	▪ កំពង់ផែស្វយ័តភ្នំពេញ (PPAP) ▪ ប្រភេទភាគហ៊ុន៖ ភាគហ៊ុនមានសិទ្ធិបោះឆ្នោត ▪ ចំនួនភាគហ៊ុនចុះបញ្ជី៖ 20,684,365 ភាគហ៊ុន ▪ ថ្លៃ IPO ៖ 5,120 រៀល ▪ គេហទំព័រ៖ www.ppap.com.kh
	▪ ក្រុមហ៊ុន ភ្នំពេញ អេសអិហ្វអិហ្វអិលស៊ី (PPSP) ▪ ប្រភេទភាគហ៊ុន៖ ភាគហ៊ុនមានសិទ្ធិបោះឆ្នោត ▪ ចំនួនភាគហ៊ុនចុះបញ្ជី៖ 57,875,000 ភាគហ៊ុន ▪ ថ្លៃ IPO ៖ 2,860 រៀល ▪ គេហទំព័រ៖ www.ppsez.com
	▪ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ▪ ប្រភេទភាគហ៊ុន៖ ភាគហ៊ុនមានសិទ្ធិបោះឆ្នោត ▪ ចំនួនភាគហ៊ុនចុះបញ្ជី៖ 85,771,967 ភាគហ៊ុន ▪ ថ្លៃ IPO ៖ 5,040 រៀល ▪ គេហទំព័រ៖ www.pas.gov.kh



- ធនាគារអេស៊ីលីដាភីអិលស៊ី (ABC)
- ប្រភេទភាគហ៊ុន៖ ភាគហ៊ុនមានសិទ្ធិបោះឆ្នោត
- ចំនួនភាគហ៊ុនចុះបញ្ជី៖ 433,163,019 ភាគហ៊ុន
- ថ្លៃ IPO ៖ 16,200 រៀល
- គេហទំព័រ៖ www.acledabank.com.kh

ឧបសម្ព័ន្ធ២៖ ព័ត៌មានសង្ខេបរបស់មូលបត្របំណុលដែលបានចុះបញ្ជីលក់

និមិត្តសញ្ញាក្រុមហ៊ុនចុះបញ្ជី	ព័ត៌មានសង្ខេបរបស់ក្រុមហ៊ុនចុះបញ្ជី
 ហត្ថាកសិករ លីមីតធីត HATTHA KAKSEKAR LIMITED	• ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណសាជីវកម្មដំបូងបំផុតនៅកម្ពុជាលេខ១១ (HKL21A#) • អ្នកបោះផ្សាយ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត • ចំណាត់ថ្នាក់លទ្ធភាពសង្ខេប៖ BBB+ • ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា) ÷ 1,200,000 • តម្លៃចារឹកនៃមូលបត្របំណុល ÷ 100,000 រៀល • អត្រាគួប៉ុង (%) ÷ 8.50% (ប្រចាំឆ្នាំ) • ចំនួននៃការទូទាត់ ÷ ប្រចាំឆមាស • កាលបរិច្ឆេទទូទាត់ ÷ 14/05, 14/11 • រយៈពេលឥណ្ឌាប្រតិទាន (ឆ្នាំ) ÷ 3 ឆ្នាំ • ឥណ្ឌាប្រតិទាន ÷ 14/11/2021
	• ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានការការពារហានិភ័យអត្រាប្តូរប្រាក់ ២០១៩-២០២២ (LOLC22A#) • អ្នកបោះផ្សាយ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី • ចំណាត់ថ្នាក់លទ្ធភាពសង្ខេប ÷ N/A • ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា) ÷ 536,000 • តម្លៃចារឹកនៃមូលបត្របំណុល ÷ 100,000 រៀល • អត្រាគួប៉ុង (%) ÷ 8.00% (ប្រចាំឆ្នាំ) • រយៈពេលឥណ្ឌាប្រតិទាន (ឆ្នាំ) ÷ 3 ឆ្នាំ • ឥណ្ឌាប្រតិទាន ÷ 26/04/2022

	- ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណ អិលអូអិលស៊ី (ខេម-បូឌា) ភីអិលស៊ី ២០១៩-២០២២ លេខ ២ (LOLC22B) - អ្នកបោះផ្សាយ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេម-បូឌា) ភីអិលស៊ី - ចំណាត់ថ្នាក់លទ្ធភាពសង្ខេប៖ N/A - ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា)៖ 264,000 - តម្លៃចារឹកនៃមូលបត្របំណុល៖ 100,000 រៀល - អត្រាគួប៉ុង (%)៖ 9.00% (ប្រចាំឆ្នាំ) - រយៈពេលឥណ្ឌប្រតិទាន (ឆ្នាំ)៖ 3 ឆ្នាំ - ឥណ្ឌប្រតិទាន៖ 26/04/2022
	- ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណសាជីវកម្ម អេប៊ីអេ (ABAA22A) - អ្នកបោះផ្សាយ៖ ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ - ចំណាត់ថ្នាក់លទ្ធភាពសង្ខេប៖ B (វាយតម្លៃដោយ S&P Global Ratings) - ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា)៖ 848,210 - តម្លៃចារឹកនៃមូលបត្របំណុល៖ 100,000 រៀល - អត្រាគួប៉ុង (%)៖ 7.75% (ប្រចាំឆ្នាំ) - រយៈពេលឥណ្ឌប្រតិទាន (ឆ្នាំ)៖ 3 ឆ្នាំ - ឥណ្ឌប្រតិទាន៖ 14/08/2022
	- ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណធនាគារភ្នំពេញ-ពាណិជ្ជ ម.ក មានការការពារហានិភ័យអត្រាប្តូរប្រាក់ ២០២០-២០២៣ លេខ១ (PPCB23A) - អ្នកបោះផ្សាយ៖ ធនាគារ ភ្នំពេញ ពាណិជ្ជ - ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា)៖ 400,000 - តម្លៃចារឹកនៃមូលបត្របំណុល៖ 100,000 រៀល - អត្រាគួប៉ុង (%)៖ 6.50% (ប្រចាំឆ្នាំ) - រយៈពេលឥណ្ឌប្រតិទាន (ឆ្នាំ)៖ 3 ឆ្នាំ - ឥណ្ឌប្រតិទាន៖ 10/04/2023

	- ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណសាជីវកម្ម អ អិម អេ ខេមបូឌា (RMAC25A) - អ្នកបោះផ្សាយ៖ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក - ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា) ÷ 800,000 - តម្លៃចារឹកនៃមូលបត្របំណុល ÷ 100,000 រៀល - អត្រាគួប៉ុង (%) ÷ 5.50% (ប្រចាំឆ្នាំ) - រយៈពេលឥណប្រតិទាន (ឆ្នាំ) ÷ 5 ឆ្នាំ - ឥណប្រតិទាន ÷ 09/04/2025
	- ឈ្មោះមូលបត្របំណុល៖ សញ្ញាបណ្ណសាជីវកម្មប្រាសាក់ (PRA23A) - អ្នកបោះផ្សាយ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ - ចំនួនបោះផ្សាយមូលបត្របំណុល (ឯកតា) ÷ 1,272,000 - តម្លៃចារឹកនៃមូលបត្របំណុល ÷ 100,000 រៀល - អត្រាគួប៉ុង (%) ÷ 7.50% (ប្រចាំឆ្នាំ) - រយៈពេលឥណប្រតិទាន (ឆ្នាំ) ÷ 3 ឆ្នាំ - ឥណប្រតិទាន ÷ 23/04/2023

ឧបសម្ព័ន្ធ៣៖ ព័ត៌មានសង្ខេបរបស់ក្រុមហ៊ុនមូលបត្រ

ក្រុមហ៊ុន	ព័ត៌មានសង្ខេបរបស់ក្រុមហ៊ុន
ក្រុមហ៊ុនធានាទិញមូលបត្រ	
យ៉ាន់តា ស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី Yuanta Securities (Cambodia) Plc. 	▪ អគារ Emerald ជាន់ទី៤ លេខ៦៤ (កែងផ្លូវ ១៧៨) មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ▪ ទូរសព្ទ÷ ០២៣ ៨៦០ ៨០០ ▪ ទូរសព្ទដៃ÷ ០៩២ ៧៧៧ ៣០៩ ▪ ទូរសារ÷ ០២៣ ២២៤ ១២៦ ▪ អ៊ីម៉ែល÷ yuanta@yuantacambodia.com ▪ គេហទំព័រ÷ www.yuantacambodia.com
អ អេច ប៊ី ស៊ីឃ្យូរីធី (ខេមបូឌា) ប.ក RHB Securities (Cambodia) PLC. 	▪ អគារលេខ ១-៣ ជាន់ទី ២ និងទី ៣ ផ្លូវលេខ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ▪ ទូរសព្ទ÷ ០២៣ ៩៦៩ ១៦១ ▪ ទូរសារ÷ ០២៣ ៩៦៩ ១៧១
កាណា ស៊ីឃ្យូរីធី អិលធីឌី Cana Securities Ltd.  កាណា ស៊ីឃ្យូរីធី អិលធីឌី 加華證券 CANA SECURITIES LTD	▪ វិមានកាណាឌីយ៉ា ជាន់ទី ១៥ លេខ ៣១៥ ផ្លូវព្រះអង្គឌួង កែងមហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ▪ ទូរសព្ទ÷ ០២៣ ៩៩៩ ៨៨៧ ០២៣ ៨៦៨ ២២២ ▪ ទូរសារ÷ ០២៣ ៩៩០ ៦៨៦ ▪ អ៊ីម៉ែល÷ info@canasecurities.com.kh ▪ គេហទំព័រ÷ www.canasecurities.com.kh
កម្ពុ ស៊ីឃ្យូរីធី ភីអិលស៊ី Campu Securities Plc.  កម្ពុ ស៊ីឃ្យូរីធី CAMPU SECURITIES 柬埔寨大衆証券 (A Wholly-Owned Subsidiary of Cambodian Public Bank)	▪ អគារកម្ពុប៊ែង លេខ ២៣ ជាន់ទី ៦ ផ្លូវលេខ ១១៤ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ▪ ទូរសព្ទ÷ ០២៣ ២២២ ៨៨០ ០២៣ ២២២ ៨៨១ ០២៣ ២២២ ៨៨២ ▪ ទូរសារ÷ ០២៣ ២២២ ៨៨៧ ▪ អ៊ីម៉ែល÷ campusec@campusecurities.com.kh



	gohklye@campusecurities.com.kh
អេសប៊ីរ៉ាល រ៉ូយ៉ាល់ ស៊ីឃ្យូរីធី SBI Royal Securities Plc. 	▪ អាគារភ្នំពេញថៅវី លេខ ៤៤៥ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ▪ ទូរសព្ទ÷ ០២៣ ៩៩៦ ៩៧០ ០២៣ ៩៩៦ ៩៧១ ▪ អ៊ីម៉ែល÷ info@sbiroyal.com ▪ គេហទំព័រ÷ https://www.sbiroyal.com/home
ភ្នំពេញ ស៊ីឃ្យូរីធី ភីអិលស៊ី Phnom Penh Securities Plc.  ភ្នំពេញ ស៊ីឃ្យូរីធី ភីអិលស៊ី PHNOM PENH SECURITIES PLC. 金通證券	▪ អាគារ GT Tower ជាន់ទី២ មហាវិថីសាធារណរដ្ឋដែក (១៦៩) សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ ▪ ទូរសព្ទ÷ ០២៣ ៤២៦ ៩៩៩ ▪ អ៊ីម៉ែល÷ info@pps.com.kh ▪ គេហទំព័រ÷ www.pps.com.kh
ក្រុមហ៊ុនពាណិជ្ជកម្មមូលបត្រ	
ហុកេលដេន ហ្វ័រតួន (ខេមបូឌា) ស៊ីឃ្យូរីធី ភីអិលស៊ី Golden Fortune (Cambodia) Securities Plc. 	▪ អាគារលេខ ១៧៤ ABCD មហាវិថីម៉ៅសេងទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ▪ ទូរសព្ទ÷ ០២៣ ២១៨ ២៨៨ ០២៣ ២១៨ ៣៨៨ ▪ ទូរសារ÷ ០២៣ ២១០ ១១១
ក្រុមហ៊ុនឈ្នួលស្រោចសាមូលបត្រ	
អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ACLEDA Securities Plc. 	▪ នៅជាន់ទី៥ អាគារលេខ១១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ▪ ទូរសព្ទ÷ ០២៣ ៧២៣ ៣៨៨ ▪ ទូរសារ÷ ០២៣ ៧២៣ ៣៧៧ ▪ អ៊ីម៉ែល÷ info@acledasecurities.com.kh acs.admin@acledasecurities.com.kh ▪ គេហទំព័រ÷ www.acledasecurities.com.kh

ខេប ស៊ីឃ្យូរីធី លីមីធីត CAB Securities Limited.  ខេប ស៊ីឃ្យូរីធី លីមីធីត CAB SECURITIES LIMITED	▪ អគារលេខ ៩២ D ក្រុម ៦៧ វិថី ២៨៩ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ▪ ទូរសព្ទ÷ ០២៣ ២២០ ០០០ ០២៣ ២២២ ០១៨ ▪ ទូរសារ÷ ០២៣ ៤២៦ ៦២៨
ខេមបូឌា-វៀតណាម ស៊ីឃ្យូរីធី ឯ.ក Cambodia-Vietnam Securities Co., Ltd. 	▪ អគារលេខ ៣៧០ ជាន់ទី៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ▪ ទូរសព្ទ÷ ០២៣ ៧២៣ ៨៩៩ ▪ ទូរសារ÷ ០២៣ ៧២៣ ៨៩០ ▪ អ៊ីម៉ែល÷ info@cvs.com.kh ▪ គេហទំព័រ÷ www.cvs.com.kh
ក្រុមហ៊ុន ភីភី លីន ស៊ីឃ្យូរីធី ឯ.ក PP Link Securities Co., Ltd 	▪ អគារលេខ១៥៨-១៦៦ ជាន់ទី៥ (បន្ទប់លេខ ៥០១) ផ្លូវលេខ ២១៥ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ ▪ ទូរសព្ទ÷ ០៧៧ ៦៤៦ ៨៩០ / ០១៥ ៣០៨ ៦៦៦ ▪ អ៊ីម៉ែល÷ info@pplinksecurities.com ▪ គេហទំព័រ÷ www.pplinksecurities.com

❖ បញ្ជាក់÷ ការរៀបចំបញ្ជីឈ្មោះក្នុងតារាងខាងលើនេះធ្វើឡើងទៅតាមលំដាប់លេខរៀងអាជ្ញាបណ្ណដែលក្រុមហ៊ុនទទួលបានពី គ.ម.ក. ពោលគឺមិនឆ្លុះបញ្ចាំងពីលំដាប់គុណភាពរបស់ក្រុមហ៊ុនឡើយ។

ធានាទុក្ខដ្ឋានដោយ

គណៈកម្មការមូលបត្រកម្ពុជា

អាសយដ្ឋាន ÷ អគារ ៩៩ ផ្លូវ ៥៩៨ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ ភ្នំពេញ

ទូរសព្ទ ÷ (៨៥៥) ២៣ ៨៨៥ ៦១១

ទូរសារ ÷ (៨៥៥) ២៣ ៨៨៥ ៦២២

អ៊ីម៉ែល ÷ info@secc.gov.kh

គេហទំព័រ ÷ <http://www.secc.gov.kh>

ប្រកាសបដិសេធ (Disclaimer) ÷ ព្រឹត្តិបត្រនេះត្រូវបានរៀបចំឡើងសម្រាប់ផ្តល់ព័ត៌មាន និងចំណេះដឹង ជូនសាធារណជនតែប៉ុណ្ណោះ។



www.secc.gov.kh

info@secc.gov.kh

www.facebook.com/secc.gov.kh